



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



2507011

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...០០៧...សហវិសាលភាព

ថ្ងៃចេញផ្សាយ ២២ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៤

សេចក្តីណែនាំ
ស្តីពី

ការកត់ត្រាប្រតិបត្តិការចំណាយថវិកាតាមប្រតិបត្តិការ
បុរេប្រទានសាច់ប្រាក់ នីតិវិធីបើកផ្តល់សាច់ប្រាក់មុន និងចំណាយមុនអាណត្តិកិច្ច នៅក្នុង FMIS

យោងប្រកាសលេខ ៩៩០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីភាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា និងដើម្បីមានមូលដ្ឋានបន្ថែមដល់ការកត់ត្រាប្រតិបត្តិការចំណាយថវិកា ដែលពាក់ព័ន្ធនឹងប្រតិបត្តិការបុរេប្រទានសាច់ប្រាក់ នីតិវិធីបើកផ្តល់សាច់ប្រាក់មុន និងចំណាយមុនអាណត្តិកិច្ចនៅក្នុង FMIS ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ FMIS នៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដូចតទៅ៖

១. ចំពោះថវិកាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលនៅថ្នាក់កណ្តាល

ក- ការផ្តល់បុរេប្រទានសាច់ប្រាក់សម្រាប់ចំណាយដំណើរការ ៖

អ្នកប្រើប្រាស់ (អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ឬអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ) នៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលនៅថ្នាក់កណ្តាល ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់បុរេប្រទានសរុបដែលត្រូវស្នើសុំ បន្ទាប់មកអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ឬអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ត្រូវបញ្ជូនសំណើសុំបុរេប្រទាននិងប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS មកកាន់មន្ត្រីត្រួតពិនិត្យថវិកា ដើម្បីពិនិត្យ និងផ្តល់យោបល់ជូនអភិបាលថវិកាពិនិត្យសម្រេច មុននឹងបញ្ជូនទៅអគ្គនាយកដ្ឋានរតនាគារជាតិ។ ករណីដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចផ្តល់ជាបុរេប្រទាន និងបង្រួបទៅតាមភាគរយណាមួយជាក់លាក់នោះ អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ឬអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ត្រូវកែសម្រួលប្រតិបត្តិការបុរេប្រទាន (PO-ADV) ក្នុង FMIS សម្រាប់សំណើបុរេប្រទានជាទឹកប្រាក់ទៅតាមភាគរយដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តល់ដើម្បីឆ្លងការអនុម័តពីអភិបាលថវិកាឡើងវិញ។

ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្នើចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ចំពោះការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរូបការងារនៃប្រតិបត្តិការ PO ដូចការអនុវត្តបច្ចុប្បន្ន។

ខ- ការផ្តល់បុរេប្រទានសាច់ប្រាក់សម្រាប់ចំណាយវិនិយោគ ៖

ករណីក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលនៅរដ្ឋបាលកណ្តាល អគ្គនាយកដ្ឋានថវិកា (នាយកដ្ឋានវិនិយោគ ឬនាយកដ្ឋានហិរញ្ញកិច្ច) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបង្កើត PO-ADV ក្នុង FMIS។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរូបការងារនៃប្រតិបត្តិការ PO តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ។

គ- នីតិវិធីបើកផ្តល់សាច់ប្រាក់មុន ៖

អ្នកប្រើប្រាស់ (អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ឬអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ) នៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលនៅថ្នាក់កណ្តាល ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមាន



ទឹកប្រាក់ស្មើនឹងកម្រិតទឹកប្រាក់ ១/៤ នៃឥណទានថវិកា ដូចមានចែងក្នុងឧបសម្ព័ន្ធ១.១ នៃប្រកាសលេខ០៩៩ សហវ.ប្រក និង លេខ១០២ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមវិធានការងារនៃប្រតិបត្តិការ PO ដូចការអនុវត្តបច្ចុប្បន្ន។ នៅពេលមានការស្នើសុំពេញបេឡាឡើងវិញ សាមីអង្គភាព ឬអង្គភាព ថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញត្រូវបង្កើត PO-ADV ស្មើនឹងទឹកប្រាក់ត្រូវបើកផ្តល់ដើម្បីបំពេញបេឡាទន្ទឹមនឹងការបង្កើត អាណត្តិ (Regular Voucher) ក្នុង FMIS ដើម្បីឆ្លងការពិនិត្យសម្រេចពីអភិបាលថវិកា តែប្រសិនបើមិនមានការស្នើសុំពេញ បេឡាឡើងវិញទេ សាមីអង្គភាព ឬអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញពុំចាំបាច់ត្រូវបង្កើត PO-ADV នោះទេ។ សាមីអង្គភាព ឬអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ត្រូវម្ចាស់ការក្នុងការតាមដានឥណទាននីតិវិធីបើកផ្តល់សាច់ប្រាក់មុន សម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនេះ ដោយត្រូវធានាថាអនុគណនីនីមួយៗមិនត្រូវ បានចំណាយលើសពិការដែលបានបង្កើតក្នុងឧបសម្ព័ន្ធនោះទេ។

២. ចំពោះថវិកាមន្ទីរជំនាញ និងថវិកាសម្រាប់អនុវត្តមុខងារបានប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល (មន្ទីរ សុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត)

ក- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលមានការសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖

-ករណីមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS ៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុង មុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រេចផ្តល់បុរេប្រទានដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមវិធានការងារនៃប្រតិបត្តិការ PO តាមនីតិវិធីជាធរមាន។

-ករណីមិនមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS និងឥណទានត្រូវបានធានាថានឹងបំពេញឡើងវិញនៅក្នុងឆ្នាំ អនុវត្តថវិកា ៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS អគ្គនាយកដ្ឋានថវិកាត្រូវធ្វើការ Override ឥណទានក្នុង FMIS ដោយមានការជូនដំណឹងតាមរយៈមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុរាជធានី ខេត្ត ។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ទន្ទឹមនេះ អគ្គនាយកដ្ឋានថវិកានឹងទទួលខុសត្រូវក្នុងការបំពេញបន្ថែមឥណទានតាមក្រោយឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាមនីតិវិធីជាធរមានផ្អែកតាមសំណើពីអង្គភាពសាមី។

ខ- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ៖

-ករណីបុរេប្រទានសម្រាប់បើកផ្តល់បៀវត្ស ឬប្រាក់ឧបត្ថម្ភប្រចាំខែ ៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវ បង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រាប់បើកផ្តល់បុរេប្រទាន។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់ រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ ដែលត្រូវបើកផ្តល់ និងមួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ដោយឡែក ការបង្កើត PO នៃការបើកផ្តល់បៀវត្សលើកទី១ និងលើកទី២ ត្រូវយោងតាមលិខិតស្នើសុំរបស់អង្គភាពសាមី។ ការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមវិធានការងារ នៃប្រតិបត្តិការ PO ដូចការអនុវត្តបច្ចុប្បន្ន។

ចំណាំ៖ ការផ្តល់បុរេប្រទានបៀវត្សនិងប្រាក់ឧបត្ថម្ភដែលមានគោលការណ៍កំណត់ដោយរាជរដ្ឋាភិបាល ដែលពុំមាន ឥណទានគ្រប់គ្រាន់នៅពេលបង្កើត PO អគ្គនាយកដ្ឋានត្រូវធ្វើការ Override ក្នុង FMIS និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវទទួលខុសត្រូវក្នុងការបំពេញឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។

-ករណីនីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ៖

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមាន ទឹកប្រាក់ស្មើនឹងកម្រិតទឹកប្រាក់ ១/៤ នៃឥណទានថវិកាដូចមានចែងក្នុងឧបសម្ព័ន្ធ១.១ នៃប្រកាសលេខ០៩៩ សហវ.ប្រក និងលេខ១០២ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមវិធានការងារនៃប្រតិបត្តិការ PO ដូចការអនុវត្តបច្ចុប្បន្ន។ នៅពេលមានការស្នើសុំបំពេញបេឡាឡើងវិញ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ត្រូវបង្កើត PO ស្នើនឹងទឹកប្រាក់ត្រូវបើកផ្តល់ដើម្បីបំពេញបេឡា។ សាមីអង្គភាពត្រូវម្ចាស់ការក្នុងការតាមដាន ឥណទាននីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វត្ថុបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនេះ ដោយ ត្រូវធានាថាអនុគណនីនីមួយៗ មិនត្រូវបានចំណាយលើសពិតនៃដែលបានបង្កើតក្នុងឧបសម្ព័ន្ធនោះទេ។

-ករណីការបើកផ្តល់សាច់ប្រាក់មុនសម្រាប់ដំណើរការសាលារៀន ឬមុខសញ្ញាផ្សេងទៀតដែលមានគោលការណ៍៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់ក្នុងសំណើសុំបើកផ្តល់ សាច់ប្រាក់មុនរបស់មន្ទីរជំនាញ។

-បន្ទាប់ពីប្រតិបត្តិការ PO ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសងជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO ព្រមទាំងអនុម័តប្រតិបត្តិការតាមវិធានការងារដូចការអនុវត្តបច្ចុប្បន្ន។

៣. ចំពោះថវិការដ្ឋបាលថ្នាក់ក្រោមជាតិ

៣.១ ថវិការាជធានី ខេត្ត

ក- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលមានការសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖

-ករណីមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការ ក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រេចផ្តល់បុរេប្រទានដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវ បង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្នើនឹងចំនួនទឹកប្រាក់ ពន្ធកាត់ទុក។ ចំពោះការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមវិធានការងារនៃប្រតិបត្តិការ PO តាមនីតិវិធីជាធរមាន។

-ករណីមិនមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS និងឥណទានត្រូវបានធានាថានឹងបំពេញឡើងវិញនៅក្នុង ឆ្នាំអនុវត្តថវិកា ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ព្រមទាំងធ្វើការ Override ឥណទានក្នុង FMIS។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្នើនឹង ចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ទន្ទឹមនេះ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនឹងទទួលខុសត្រូវក្នុងការបំពេញបន្ថែម ឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។

-បន្ទាប់ពីប្រតិបត្តិការ PO-ADV ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO-ADV ព្រមទាំងអនុម័តប្រតិបត្តិការតាមវិធានការងារតាម នីតិវិធីជាធរមាន ។

-ករណីបុរេប្រទានសាច់ប្រាក់សម្រាប់ឥណទានដែលត្រូវអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ស្របតាមគោលការណ៍ណែនាំ ស្តីពីកិច្ចបញ្ជាក់គណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា អាណាប័កនៃរដ្ឋបាលរាជធានី ខេត្តសាមី ត្រូវស្នើសុំ ធានាចំណាយ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ តាមទំហំឥណទាននៃគម្រោងសរុប ដោយក្នុងនោះរួមមានឥណទានដែលបាន បុរេប្រទានក្នុង FMIS ដោយផ្អែកតាមលិខិតបុរេប្រទានដែលមានភ្ជាប់មកជាមួយនូវលេខកូដ PO-ADV និងឥណទានធានាចំណាយ ក្នុង FMIS ដែលជាឥណទាននៅសល់ជាក់ស្តែង។ វិហារការងារក្រៅប្រព័ន្ធសម្រាប់ការអនុវត្តចំណាយថវិកាចរន្ត (ចំណាយ អភិវឌ្ឍន៍ពីអនុគណនី១០៥១ ដល់អនុគណនី១០៥៥) និងចំណាយមូលធន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំឯកសារ សម្រាប់ស្នើសុំធានាចំណាយ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ រួចបញ្ជូនមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក្នុងករណីលើសសិទ្ធិ) តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។

-នៅដំណាក់កាលទូទាត់ចំណាយថវិកា អាណាប័កនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបោះផ្សាយអាណត្តិជាតិ គឺអាណត្តិ និយ័តកម្មសម្រាប់ទូទាត់ជម្រះបុរេប្រទានបានបើកផ្តល់រួច និងអាណត្តិបើកប្រាក់ទូទាត់ត្រង់តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និង ធ្វើការកាត់ត្រាប្រតិបត្តិការចំណាយថវិកា (Regular Voucher) នៅក្នុង FMIS។

ខ- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលអនុវត្តតាមលិខិតបង្គាន់គតិយុត្តិជាធរមាន ៖

-ករណីបុរេប្រទានសម្រាប់បើកផ្តល់បៀវត្ស ឬប្រាក់ឧបត្ថម្ភប្រចាំខែ ៖ រដ្ឋបាលរាជធានី ខេត្តសាមី ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រាប់បើកផ្តល់បុរេប្រទាន។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និង មួយទៀតស្នើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ដោយឡែក ការបង្កើត PO នៃការបើកផ្តល់បៀវត្សលើកទី១ និងលើកទី២ ត្រូវ យោងតាមលិខិតស្នើសុំរបស់អង្គភាពសាមី។ ការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរំហូរការងារនៃប្រតិបត្តិការ PO តាមនីតិវិធីជាធរមាន។

ចំណាំ៖ ការផ្តល់បុរេប្រទានបៀវត្សនិងប្រាក់ឧបត្ថម្ភប្រចាំខែដែលមានគោលការណ៍កំណត់ដោយរាជរដ្ឋាភិបាល ដែលពុំមានឥណទានគ្រប់គ្រាន់នៅពេលបង្កើត PO អគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវ Override ក្នុង FMIS និងជូនដំណឹងទៅ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាមនីតិវិធីហិរញ្ញវត្ថុ ជាធរមាន។

-ករណីនីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ ៖ រដ្ឋបាលរាជធានី ខេត្តសាមី ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹង កម្រិតទឹកប្រាក់ ១/៤ នៃឥណទានថវិកាដូចមានចែងក្នុងឧបសម្ព័ន្ធ១.២ នៃប្រកាសលេខ៥៥៨ សហវ.អហក និងលេខ៥៥៩ សហវ.អហក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរំហូរការងារនៃ ប្រតិបត្តិការ PO ស្របតាមនីតិវិធីជាធរមាន។ នៅពេលមានការស្នើសុំបំពេញបេសកកម្មឡើងវិញ រដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កើត PO ស្មើនឹងទឹកប្រាក់ត្រូវបើកផ្តល់ដើម្បីបំពេញបេសកកម្ម។ សាមីអង្គភាពត្រូវម្ចាស់ការក្នុងការតាមដានឥណទាននីតិវិធីបើកផ្តល់ សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនេះ ដោយត្រូវធានាថាអនុគណនី នីមួយៗ មិនត្រូវបានចំណាយលើសពិការដែលបានបង្កើតក្នុងឧបសម្ព័ន្ធនោះទេ។

-ករណីបើកផ្តល់សាច់ប្រាក់មុនសម្រាប់មុខសញ្ញាផ្សេងទៀតដែលមានគោលការណ៍ ៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់ក្នុងសំណើសុំបើកផ្តល់សាច់ប្រាក់មុនរបស់អង្គភាពសាមី។

-បន្ទាប់ពីប្រតិបត្តិការ PO ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO ព្រមទាំងអនុម័តប្រតិបត្តិការតាមរំហូរការងារដូចការអនុវត្ត បច្ចុប្បន្ន។

-សម្រាប់មុខងារបានប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល (មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត) គឺអនុវត្តនីតិវិធីដូចនឹងមន្ទីរជំនាញរាជធានី ខេត្ត ដូចបានបញ្ជាក់នៅក្នុងចំណុចទី២។

៣.២. ថវិកាក្រុង ស្រុក ខណ្ឌ

+រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់ FMIS ៖

ក- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលមានការសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖

-ករណីមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការ ក្នុងមុខងារការបញ្ជាទិញ PO-ADV ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រេចផ្តល់បុរេប្រទានដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្នើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ចំពោះ ការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរំហូរការងារនៃប្រតិបត្តិការ PO តាមនីតិវិធីជាធរមាន។

-ករណីមិនមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS និងឥណទានត្រូវបានធានាថានឹងបំពេញឡើងវិញនៅក្នុងឆ្នាំអនុវត្ត ថវិកា ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ព្រមទាំងធ្វើការ Override ឥណទានក្នុង FMIS (លើកលែងឥណទានថវិកាសម្រាប់អនុវត្តមុខងារបានប្រគល់មានភ្ជាប់ លក្ខណៈក្នុងវិស័យអប់រំ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំទ្រផ្នែករដ្ឋបាលដល់ ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា និងវិស័យផ្សេងៗទៀតដែលបានផ្ទេរមានភ្ជាប់លក្ខណៈប្រគល់ឱ្យជាបន្តបន្ទាប់នៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវ Override ដោយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។ ករណីលិខិតបុរេប្រទាន សម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើ ចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្នើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ទន្ទឹមនេះ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ ឬអគ្គនាយកដ្ឋានថវិកា (ឥណទានថវិកាសម្រាប់អនុវត្តមុខងារបានប្រគល់មានភ្ជាប់លក្ខណៈក្នុងវិស័យអប់រំ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា និងវិស័យផ្សេងៗទៀតដែលបានផ្ទេរមានភ្ជាប់លក្ខណៈប្រគល់ឱ្យជាបន្តបន្ទាប់នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ) នឹងទទួលខុសត្រូវ ក្នុងការបំពេញបន្ថែមឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។

-បន្ទាប់ពីប្រតិបត្តិការ PO-ADV ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO-ADV ព្រមទាំងអនុម័តប្រតិបត្តិការតាមរំហូរការងារដូចអនុវត្ត បច្ចុប្បន្ន។

-ករណីបុរេប្រទានសាច់ប្រាក់សម្រាប់ឥណទានដែលត្រូវអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ស្របតាមគោលការណ៍ណែនាំ ស្តីពីកិច្ចបញ្ជីកាតព្វកិច្ចនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា អាណាប័កនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវស្នើសុំធានាចំណាយ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ តាមទំហំឥណទាននៃគម្រោងសរុប ដោយក្នុងនោះរួមមានឥណទានដែលបានបុរេប្រទាន ក្នុង FMIS ដោយផ្អែកតាមលិខិតបុរេប្រទានដែលមានភ្ជាប់មកជាមួយនូវលេខកូដ PO-ADV និងឥណទានធានាចំណាយក្នុង FMIS ដែលជាឥណទាននៅសល់ជាក់ស្តែង។ រំហូរការងារក្រៅប្រព័ន្ធសម្រាប់ការអនុវត្តចំណាយថវិកាចរន្ត (ចំណាយអភិវឌ្ឍន៍ ពីអនុគណនី៦១០៥១ ដល់អនុគណនី៦១០៥៥) និងចំណាយមូលធន រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំបង្កើតសម្រាប់ ស្នើសុំធានាចំណាយ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ រួចបញ្ជូនមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។

-នៅដំណាក់កាលទូទាត់ចំណាយថវិកា សម្រាប់ចំណាយថវិកាចរន្ត (ចំណាយអភិវឌ្ឍន៍ពីអនុគណនី៦១០៥១ ដល់ អនុគណនី៦១០៥៥) និងចំណាយមូលធន អាណាប័កនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំបោះផ្សាយអាណត្តិជាពីរ គឺ អាណត្តិនិយ័តកម្មសម្រាប់ទូទាត់ជម្រះបុរេប្រទានបានបើកផ្តល់រួច និងអាណត្តិបើកប្រាក់ទូទាត់ត្រង់តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ចំពោះរដ្ឋបាលក្រុង ស្រុក ត្រូវបញ្ជូនត្រង់ទៅរតនាគាររាជធានី ខេត្ត ចំណែករដ្ឋបាលខណ្ឌ ត្រូវបញ្ជូនទៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុរាជធានី រួចបន្តទៅរតនាគាររាជធានី ដើម្បីកាត់ត្រាប្រតិបត្តិការចំណាយថវិកា (Regular Voucher) និងបើកផ្តល់ សាច់ប្រាក់នៅក្នុង FMIS។

ខ- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ៖

-ករណីបុរេប្រទានសម្រាប់បើកផ្តល់បៀវត្ស ឬប្រាក់ឧបត្ថម្ភប្រចាំខែ ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌសាមី ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រាប់បើកផ្តល់បុរេប្រទាន។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និង មួយទៀត ស្នើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ដោយឡែក ការបង្កើត PO នៃការបើកផ្តល់បៀវត្សលើកទី១ និងលើកទី២ ត្រូវ យោងតាមលិខិតស្នើសុំរបស់អង្គភាពសាមី។ ការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរំហូរការងារនៃប្រតិបត្តិការ PO ស្របតាមនីតិវិធីជាធរមាន។

ចំណាំ៖ ការផ្តល់បុរេប្រទានបៀវត្សនិងប្រាក់ឧបត្ថម្ភប្រចាំខែដែលមានគោលការណ៍កំណត់ដោយរាជរដ្ឋាភិបាល ដែល ពុំមានឥណទានគ្រប់គ្រាន់នៅពេលបង្កើត PO-ADV អគ្គនាយកដ្ឋានរតនាគារជាតិត្រូវ Override ក្នុង FMIS និងជូនដំណឹងទៅ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាតាមនីតិវិធីហិរញ្ញវត្ថុ

ជាធរមាន (លើកលែងឥណទានថវិកាសម្រាប់អនុវត្តមុខងារបានប្រគល់មានភ្ជាប់លក្ខណៈក្នុងវិស័យអប់រំ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា និងវិស័យផ្សេងៗ ទៀតដែលបានផ្ទេរមានភ្ជាប់លក្ខណៈប្រគល់ឱ្យជាបន្តបន្ទាប់នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលត្រូវបំពេញឡើងវិញដោយ អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។

-ករណីនីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌសាមី ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមានទឹកប្រាក់ ស្មើនឹងកម្រិតទឹកប្រាក់ ១/៤ នៃឥណទានថវិកាដូចមានចែងក្នុងឧបសម្ព័ន្ធ១.២ នៃប្រកាសលេខ៥៥៨ សហវ.អហក និង លេខ៥៥៩ សហវ.អហក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរូប ការងារនៃប្រតិបត្តិការ PO ស្របតាមនីតិវិធីជាធរមាន។ នៅពេលមានការស្នើសុំបំពេញបេឡាឡើងវិញ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបង្កើត PO ស្មើនឹងទឹកប្រាក់ត្រូវបើកផ្តល់ដើម្បីបំពេញបេឡា។ សាមីអង្គភាពត្រូវម្ចាស់ការក្នុងការតាមដានឥណទាន នីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនេះ ដោយត្រូវ ធានាថាអនុគណនីនីមួយៗ មិនត្រូវបានចំណាយលើសពិការដែលបានបង្កើតក្នុងឧបសម្ព័ន្ធនោះទេ។

-ករណីបើកផ្តល់សាច់ប្រាក់មុនសម្រាប់ដំណើរការសាលារៀន ឬមុខសញ្ញាផ្សេងទៀតដែលមានគោលការណ៍ ៖ រដ្ឋបាល ក្រុង ស្រុក ខណ្ឌសាមី ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់ក្នុងសំណើសុំបើកផ្តល់សាច់ប្រាក់មុនរបស់អង្គភាព។

-បន្ទាប់ពីប្រតិបត្តិការ PO ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO ព្រមទាំងអនុម័តប្រតិបត្តិការតាមរូបការងារដូចការអនុវត្ត បច្ចុប្បន្ន។

+រដ្ឋបាលក្រុង ស្រុក មិនទាន់ប្រើប្រាស់ FMIS ៖

ក- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលមានការសម្រេចជំនុំខ្មស់ពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖

-ករណីមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការ ក្នុងមុខងារការបញ្ជាទិញ PO-ADV ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រេចផ្តល់បុរេប្រទានដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ចំពោះការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរូបការងារនៃប្រតិបត្តិការ PO ស្របតាមនីតិវិធីជាធរមាន។

-ករណីមិនមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS និងឥណទានត្រូវបានធានាថានឹងបំពេញឡើងវិញនៅក្នុងឆ្នាំអនុវត្ត ថវិកា ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ PO-ADV ក្នុង FMIS ព្រមទាំងធ្វើការ Override ឥណទានក្នុង FMIS (លើកលែងឥណទានថវិកាសម្រាប់អនុវត្តមុខងារបានប្រគល់មានភ្ជាប់លក្ខណៈ ក្នុងវិស័យអប់រំ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្ត មុខងារអប់រំ យុវជន និងកីឡា និងវិស័យផ្សេងៗទៀតដែលបានផ្ទេរមានភ្ជាប់លក្ខណៈប្រគល់ឱ្យជាបន្តបន្ទាប់នៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ PO-ADV និង Override ដោយអគ្គនាយកដ្ឋានថវិកានៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ទន្ទឹមនេះ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអគ្គនាយកដ្ឋានថវិកា (ឥណទានថវិកាសម្រាប់អនុវត្តមុខងារបាន ប្រគល់មានភ្ជាប់លក្ខណៈក្នុងវិស័យអប់រំ រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំទ្រផ្នែក រដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា និងវិស័យផ្សេងៗទៀតដែលបានផ្ទេរមានភ្ជាប់លក្ខណៈប្រគល់ឱ្យជាបន្តបន្ទាប់ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ) នឹងទទួលខុសត្រូវក្នុងការបំពេញបន្ថែមឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាតាមនីតិវិធី ហិរញ្ញវត្ថុជាធរមាន។

-បន្ទាប់ពីប្រតិបត្តិការ PO-ADV ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO-ADV ព្រមទាំងអនុម័តប្រតិបត្តិការតាមវិហារការងារដូច ការអនុវត្តបច្ចុប្បន្ន។

-ករណីបុរេប្រទានសាច់ប្រាក់សម្រាប់ឥណទានដែលត្រូវអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ស្របតាមគោលការណ៍ណែនាំ ស្តីពីកិច្ចបញ្ជីកាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា អាណាប័កនៃរដ្ឋបាលក្រុង ស្រុក ត្រូវស្នើសុំធានាចំណាយ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ តាមទំហំឥណទាននៃគម្រោងសរុប ដោយក្នុងនោះរួមមានឥណទានដែលបានបុរេប្រទានក្នុង FMIS ដោយផ្អែកតាមលិខិតបុរេប្រទានដែលមានភ្ជាប់មកជាមួយនូវលេខកូដ PO-ADV និងឥណទានធានាចំណាយក្នុង FMIS ដែលជាឥណទាននៅសល់ជាក់ស្តែង។ វិហារការងារក្រៅប្រព័ន្ធសម្រាប់ការអនុវត្តចំណាយថវិកាចរន្ត (ចំណាយអភិវឌ្ឍន៍ពី អនុគណនី១១០៥១ ដល់អនុគណនី១១០៥៥) និងចំណាយមូលធន រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំឯកសារសម្រាប់ស្នើសុំ ធានាចំណាយ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ រួចបញ្ជូនមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមនីតិវិធីជាធរមាន។

-នៅដំណាក់កាលទូទាត់ចំណាយថវិកា អាណាប័កនៃរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំបោះផ្សាយអាណត្តិជាពីរ គឺអាណត្តិ និយ័តកម្មសម្រាប់ទូទាត់ជម្រះបុរេប្រទានបានបើកផ្តល់រួច និងអាណត្តិបើកប្រាក់ទូទាត់ត្រង់តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ដោយបញ្ជូនត្រង់ទៅរតនាគាររាជធានី ខេត្ត ដើម្បីកាត់ត្រាប្រតិបត្តិការចំណាយថវិកា (Regular Voucher) និងបើកផ្តល់ សាច់ប្រាក់នៅក្នុង FMIS។

ខ- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលអនុវត្តតាមលិខិតបង្គាន់គតិយុត្តិជាធរមាន ៖

-ករណីបុរេប្រទានសម្រាប់បើកផ្តល់បៀវត្ស ឬប្រាក់ឧបត្ថម្ភប្រចាំខែ ៖ រតនាគាររាជធានី ខេត្ត ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រាប់បើកផ្តល់បុរេប្រទាន។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្នើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្នើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ដោយឡែក ការបង្កើត PO នៃការបើកផ្តល់បៀវត្សលើកទី១ និងលើកទី២ ត្រូវយោងតាមលិខិតស្នើសុំរបស់អង្គភាពសាមី។ ការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមវិហារការងារនៃប្រតិបត្តិការ PO ស្របតាមនីតិវិធីជាធរមាន។

ចំណាំ៖ ការផ្តល់បុរេប្រទានបៀវត្សនិងប្រាក់ឧបត្ថម្ភប្រចាំខែដែលមានគោលការណ៍កំណត់ដោយរាជរដ្ឋាភិបាល ដែល ពុំមានឥណទានគ្រប់គ្រាន់នៅពេលបង្កើត PO-ADV អគ្គនាយកដ្ឋានរតនាគារជាតិត្រូវ Override ក្នុង FMIS និងជូនដំណឹង ទៅអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាតាម នីតិវិធីហិរញ្ញវត្ថុជាធរមាន (លើកលែងឥណទានថវិកាសម្រាប់អនុវត្តមុខងារបានប្រគល់មានភ្ជាប់លក្ខណៈក្នុងវិស័យអប់រំ រួមមាន ការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងការគាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និង កីឡា និងវិស័យផ្សេងៗទៀតដែលបានផ្ទេរមានភ្ជាប់លក្ខណៈប្រគល់ឱ្យជាបន្តបន្ទាប់នៅរដ្ឋបាលក្រុង ស្រុក ដែលត្រូវបំពេញ ឡើងវិញដោយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។

-ករណីនីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ ៖ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹង កម្រិតទឹកប្រាក់ ១/៤ នៃឥណទានថវិកាដូចមានចែងក្នុងឧបសម្ព័ន្ធ១.២ នៃប្រកាសលេខ៥៥៨ សហវ.អហក និងលេខ៥៥៩ សហវ.អហក ចុះថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០២២។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមវិហារការងារនៃ ប្រតិបត្តិការ PO ដូចការអនុវត្តបច្ចុប្បន្ន។ នៅពេលមានការស្នើសុំបំពេញបេឡាឡើងវិញ រតនាគាររាជធានី ខេត្ត ត្រូវបង្កើត PO ស្នើនឹងទឹកប្រាក់ត្រូវបើកផ្តល់ដើម្បីបំពេញបេឡា។ សាមីអង្គភាពត្រូវម្ចាស់ការក្នុងការតាមដានឥណទាននីតិវិធីបើកផ្តល់ សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនេះ ដោយត្រូវធានាថាអនុគណនី នីមួយៗ មិនត្រូវបានចំណាយលើសពិធានដែលបានបង្កើតក្នុងឧបសម្ព័ន្ធនោះទេ។

-ករណីបើកផ្តល់សាច់ប្រាក់មុនសម្រាប់ដំណើរការសាលារៀន ឬមុខសញ្ញាផ្សេងទៀតដែលមានគោលការណ៍ ៖ រតនាគារ រាជធានី ខេត្ត ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់ក្នុងសំណើសុំបើកផ្តល់សាច់ប្រាក់មុនរបស់អង្គភាព។

-បន្ទាប់ពីប្រតិបត្តិការ PO ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO ព្រមទាំងអនុម័តប្រតិបត្តិការតាមរំហូរការងារដូចការអនុវត្ត បច្ចុប្បន្ន។

៣.៣. ថវិកាឃុំ សង្កាត់

ក- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលមានការសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖

-ករណីមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការ ក្នុងមុខងារការបញ្ជាទិញ PO-ADV ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រេចផ្តល់បុរេប្រទានដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និងមួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ចំពោះការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរំហូរការងារនៃប្រតិបត្តិការ PO ស្របតាមនីតិវិធីជាធរមាន។

-ករណីមិនមានឥណទានគ្រប់គ្រាន់នៅក្នុង FMIS និងឥណទានត្រូវបានធានាថានឹងបំពេញឡើងវិញនៅក្នុង ឆ្នាំអនុវត្តថវិកា ៖ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ព្រមទាំងធ្វើការ Override ឥណទានក្នុង FMIS។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និង មួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ទន្ទឹមនេះ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិក៏នឹងទទួលខុសត្រូវ ក្នុងការបំពេញបន្ថែមឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។

-បន្ទាប់ពីប្រតិបត្តិការ PO-ADV ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO-ADV ព្រមទាំងអនុម័តប្រតិបត្តិការតាមរំហូរការងារដូច ការអនុវត្តបច្ចុប្បន្ន។

-នៅដំណាក់កាលទូទាត់ចំណាយថវិកា អាណាប័កនៃរដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំបោះផ្សាយអាណត្តិជាពីរ គឺអាណត្តិ និយ័តកម្មសម្រាប់ទូទាត់ជម្រះបុរេប្រទានបានបើកផ្តល់រួច និងអាណត្តិបើកប្រាក់ទូទាត់ត្រង់តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ដោយបញ្ជូនត្រង់ទៅរតនាគាររាជធានី ខេត្ត ដើម្បីកត់ត្រាប្រតិបត្តិការចំណាយថវិកា (Regular Voucher) និងបើកផ្តល់ សាច់ប្រាក់នៅក្នុង FMIS។

ខ- ករណីការផ្តល់បុរេប្រទានសាច់ប្រាក់ ឬនីតិវិធីបើកផ្តល់សាច់ប្រាក់មុនដែលអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ៖

-ករណីបុរេប្រទានសម្រាប់បើកផ្តល់បៀវត្ស ឬប្រាក់ឧបត្ថម្ភប្រចាំខែ ៖ រតនាគាររាជធានី ខេត្ត ត្រូវបង្កើត PO-ADV ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់សម្រាប់បើកផ្តល់បុរេប្រទាន។ ករណីលិខិតបុរេប្រទានសម្រេចបើកផ្តល់រួមមានទាំងទឹកប្រាក់ ពន្ធកាត់ទុក នោះអ្នកប្រើប្រាស់ត្រូវបង្កើត PO-ADV ក្នុង FMIS ជា២ (ពីរ) ដែលមួយស្មើចំនួនទឹកប្រាក់ដែលត្រូវបើកផ្តល់ និង មួយទៀតស្មើនឹងចំនួនទឹកប្រាក់ពន្ធកាត់ទុក។ ដោយឡែក ការបង្កើត PO នៃការបើកផ្តល់បៀវត្សលើកទី១ និងលើកទី២ ត្រូវ យោងតាមលិខិតស្នើសុំរបស់អង្គភាពសាមី។ ការអនុម័តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមរំហូរការងារនៃប្រតិបត្តិការ PO ស្របតាមនីតិវិធីជាធរមាន។

ចំណាំ៖ ការផ្តល់បុរេប្រទានបៀវត្សនិងប្រាក់ឧបត្ថម្ភប្រចាំខែដែលមានគោលការណ៍កំណត់ដោយរាជរដ្ឋាភិបាល ដែល ពុំមានឥណទានគ្រប់គ្រាន់នៅពេលបង្កើត PO-ADV អគ្គនាយកដ្ឋានរតនាគារជាតិត្រូវ Override ក្នុង FMIS និងជូនដំណឹងទៅ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញឥណទានឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាតាមនីតិវិធីហិរញ្ញវត្ថុ ជាធរមាន។

-ករណីនីតិវិធីបើកផ្តល់សាច់ប្រាក់មុនសម្រាប់បេសកកម្ម ឬសម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ ៖ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារការបញ្ជាទិញ (PO-ADV) ក្នុង FMIS ដែលមានទឹកប្រាក់ស្មើនឹងកម្រិត

ទឹកប្រាក់ ១/៤ នៃឥណទានថវិកាដូចមានចែងក្នុងឧបសម្ព័ន្ធ១.២ នៃប្រកាសលេខ៥៥៨ សហវ.អហក និងលេខ៥៥៩ សហវ.អហក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ចំពោះការអនុវត្តប្រតិបត្តិការនេះក្នុង FMIS ត្រូវអនុវត្តតាមហិរញ្ញវត្ថុនៃប្រតិបត្តិការ PO ដូចការអនុវត្តបច្ចុប្បន្ន។ នៅពេលមានការស្នើសុំបំពេញបេឡាឡើងវិញ រតនាគាររាជធានី ខេត្ត ត្រូវបង្កើត PO ស្នើនឹងទឹកប្រាក់ ត្រូវបើកផ្តល់ដើម្បីបំពេញបេឡា។ សាមីអង្គភាពត្រូវម្ចាស់ការក្នុងការតាមដានឥណទាននីតិវិធីបើកផ្តល់សាច់ប្រាក់មុន សម្រាប់បេសកកម្ម ឬសម្រាប់វត្ថុបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំនេះ ដោយត្រូវធានាថាអនុគណនីនីមួយៗមិនត្រូវ បានចំណាយលើសពិធានដែលបានបង្កើតក្នុងឧបសម្ព័ន្ធនោះទេ។

-ករណីបើកផ្តល់សាច់ប្រាក់មុនសម្រាប់មុខសញ្ញាផ្សេងទៀតដែលមានគោលការណ៍ ៖ រតនាគាររាជធានី ខេត្ត ត្រូវ បង្កើត PO-ADV ដែលមានទឹកប្រាក់ស្នើនឹងទឹកប្រាក់ក្នុងសំណើសុំបើកផ្តល់សាច់ប្រាក់មុនរបស់អង្គភាពសាមី។

-បន្ទាប់ពីប្រតិបត្តិការ PO ត្រូវបានបញ្ចប់ រតនាគាររាជធានី ខេត្ត ត្រូវបង្កើតប្រតិបត្តិការក្នុងមុខងារគណនីត្រូវសង ជាប្រភេទ Prepaid Voucher ដោយតម្រូវឱ្យភ្ជាប់ប្រតិបត្តិការ PO ព្រមទាំងអនុម័តប្រតិបត្តិការតាមហិរញ្ញវត្ថុនៃដូចការ អនុវត្តបច្ចុប្បន្ន។

គោលការណ៍ណែនាំទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីណែនាំនេះ ត្រូវចាត់ទុកជានិរាករណ៍។


ទទួលបានសេចក្តីណែនាំនេះ សូមអ្នកប្រើប្រាស់ FMIS ទាំងអស់ នៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ ប្រហែលនៅថ្នាក់កណ្តាល មន្ទីរជំនាញរាជធានី ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងរតនាគាររាជធានី ខេត្ត ចូលរួមអនុវត្តតាមខ្លឹមសារខាងលើឱ្យទទួលបានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចមហាបវរជ័យនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញ
- គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ
- មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- រតនាគាររាជធានី ខេត្ត
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



លោក គីយ៉េរិន្ទ

Handwritten mark or signature at the bottom right corner.

